

# ផិលេម៉ាន់ បត្រ

I ខ្រីប្តូស្យ យីគោ ពន្ធិទាសៈ បោលស្តីចិយនាមា ក្រាតា ច ប្រិយំ សហការិណំ ផិលីម៉ាន់

II ប្រិយាមិ អាប្បិយាំ សហសេនាមិ អាភ្នីប្បំ ផិលីម៉ានស្យ គួ ហេ ស្ថិតាំ សមិតិញ ប្រតិ បត្រំ លិខតៈ។

III អស្មាកំ តាត ល្បត្តរៈ ប្រភុ រឿគុខ្រីប្តូគួ យុម្មានិ ប្រតិ គាន្តិមិ អនុគ្រហញ ក្រិយាស្តាំ។

IV ប្រកុំ យីគុំ ប្រតិ ស្រីវ៉ានិ បរិត្រលោកានិ ប្រតិ ច តវ ប្រេម វិគ្រាសយោ រុត្តាន្តំ និគម្យហំ

V ប្រាត្តិនាសមយេ តវ នាមោចុចារយនិ និរន្តរំ មមេគ្វរំ ធន្យំ វទាមិ។

VI អស្មាសុ យឡតិ សៅជន្យំ វិឡតេ តតិ ស្រីវំ ខ្រីប្តុំ យីគុំ យតិ ប្រតិ ភវតីតិ ជ្វានាយ តវ វិគ្រាសមូលិកា ទានគីលតា យតិ សផលា ភវតិ តទហមិ ឥច្ឆាមិ។

VII ហេ ក្រាតៈ, ត្វយា បរិត្រលោកានាំ ប្រាណា អាបុយាយីតា អភវនិ ឯតស្ថាតិ តវ ប្រេម្មាស្មាកំ មហានិ អាទន្ទៈ សាន្តវនា ច ជាតៈ។

VIII ត្វយា យតិ កត្តិវ្យំ តតិ ត្វាមិ អាជ្ជាបយិតុំ យឡប្បហំ ខ្រីប្តេ នាតីវោត្យកោ ភវយំ តថាបិ រុទ្ធ

IX ឥទានំ យីគុខ្រីប្តូស្យ ពន្ធិទាសត្រៃម្ភុតោ យៈ បោលៈ សោន ហំ ត្វាំ វិនេតុំ វំ មន្យេ។

X អតៈ ក្នុងលពព្វោនហំ យមជនយំ តំ មទីយតនយមិ ឱនី បិមមិ អធិ ត្នាំ វិនយេ។

XI ស បូរំ តវានុបការក អាសីតិ កិនុត្តិទានី តវ មម ចោបការី ភវតិ។

XII តមេវាហំ តវ សមីបំ ប្រេបយាមិ, អតោ មទីយប្រាណសូរុ បះ ស ត្វយានុគ្គហយតាំ។

XIII សុសំវាទស្ស ក្នុតេ ក្នុងលពព្វោនហំ បរិចារកមិវ តំ សូសន្និ ជេវ វត្ថិតយិតុមិ ព្វចំ។

XIV កិនុត្ត តវ សៅជន្យំ យទិ ពលេន ន ភុត្វា សេច្ឆាយាះ ផលំ ភវេតិ តទត្ថិ តវ សម្មតិ វិនា កិមបិ កត្តិវុំ នាមន្យេ។

XV កោ ជានាតិ ក្បណកាលាត្ថិ ត្វត្តស្តស្ស វិច្ឆេទោនភវទិ ឯត ស្សាយមិ អភិប្រាយោ យតិ ត្វមិ អនន្តកាលាត្ថិ តំ លប្បសេ

XVI បុន វាសមិវ លប្បសេ តន្តហិ កិនុត្ត ទាសាតិ គ្រេម្នំ មម ប្រិយំ តវ ច គារិវិកសម្ពន្ធាតិ ប្រភុសម្ពន្ធាច្ច តតោនធិកំ ប្រិយំ ត្រាតរមិវ។

XVII អតោ ហេតោ រូទិ មាំ សហភាគិនំ ជានាសិ តហិ មាមិវ តមនុគ្គហាណា។

XVIII តេន យទិ តវ កិមប្បបរាទំ តុភ្នំ កិមបិ ធាយ្ហិយតេ វា តហិ តតិ មមេតិ វិទិត្វា គណាយ។

XIX អហំ តតិ បរិគោត្ស្យាមិ, ឯតតិ បៅលោនហំ សូហស្តេន លិខាមិ, យតស្តវំ សូប្រាណានិ អបិ មហ្យំ ធារយសិ តទិ វក្កំ នេ ច្ឆាមិ។

XX ភោ ត្រាតះ, ប្រភោះ ក្នុតេ មម វាញោំ បូរយ ខ្រីម្តស្ស ក្នុតេ មម ប្រាណានិ អាបុយាយយ។

XXI តវាជ្ជាគ្រាហិត្វេ វិត្តស្យ មយា ឯតតិ លិខ្យតេ មយា យទុ  
ច្យតេ តតោនធីកំ ត្វយា ការិប្យត ឥតិ ជានាមិ។

XXII តត្តរណសមយេ មទត្តិមបិ វាសគ្គុហំ ត្វយា សជ្ជីក្រិយតាំ  
យតោ យុម្ភាកំ ប្រាត្តិនានាំ ផលរូបោ វរ ឥវាហំ យុប្បភ័រំ ទាយិ  
ម្យេ មមេតិ ប្រត្យាគា ជាយតេ។

XXIII ខ្រីម្ពស្យ យីគាះ ក្វតេ មយា សហ ពន្ធិរិបាជ្រា

XXIV មម សហការិណោ មាភី អារិម្ភាភ្លើ ទីមា លូកគ្គ ត្វាំ  
នមស្ករំ វេទយន្តិ។

XXV អស្កកំ ប្រភោ រ្យីគុខ្រីម្ពស្យានុគ្រហោ យុម្ភាកមិ អាត្មនា  
សហ ភូយាតិ។ អាមេនិ។

**Sanskrit Bible (NT) in Khmer Script**  
**New Testament in Sanskrit Language; printed in**  
**Khmer Script**

copyright © 2018 SanskritBible.in

Language: Saṃskṛtam

Contributor: SanskritBible.in

Thank you for your interest in Sanskrit Bible.

Sanskrit Bible (NT) is freely available in 22 different scripts of your choice. This edition is in Khmer script and is based on the Sanskrit translation of the Holy Bible published by Calcutta Baptist Missionaries in 1851. Please visit SanskritBible.in to learn more about Sanskrit Bible and to download various free Christian literature.

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

You include the above copyright and source information.

If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2020-01-01

---

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

5ca2d078-2446-59d6-a8c5-e7b69791e988